

# ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ



## របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាគុណភាព និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។  
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក  
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។  
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៤ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)២៣ ៦៣៥ ០៨ ០៨  
លេខទូរសារ: (៨៥៥)២៣ ៦២៥ ០៧ ០៧



អ៊ីម៉ែល:  
ir@ppwsa.com.kh





ការដ្ឋានកញ្ចប់បំពង់ទំហំ១.២០០មីលីម៉ែត្រ




# ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២២	
ទ្រព្យសកម្មសរុប(ពាន់រៀល)	៣.២៤៤.៣៣៧.៣០១	៣.១៥៩.០៦០.៣២៣	២.៦៨៤.១៣៥.៨៧៥	
បំណុលសរុប(ពាន់រៀល)	១.៧៩៩.៨៦៧.៥៦៤	១.៧៦៤.៥៤២.៨៥២	១.៤១១.៩២២.៨២៨	
មូលធនសរុប(ពាន់រៀល)	១.៤៤៤.៤៦៩.៧៣៧	១.៣៩៤.៥១៧.៤៧១	១.២៧២.២១៣.០៤៧	
លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	
ចំណូលសរុប(ពាន់រៀល)	៩២.៥៩៨.៧១៨	៩៩.៥៦២.៤៩៦	៨០.៣១៨.៨៧៧	
ចំណេញមុនបង់ពន្ធប្រាក់ចំណូល(ពាន់រៀល)	៣.១៦៧.៣៧៧	២៣.២៥៥.៨៥៣	៣០.៧២២.៥១៩	
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ(ពាន់រៀល)	២.៤២៥.៩២៨	១៣.២៣១.២៩៩	២៧.៧៩១.៥៨៥	
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ពាន់រៀល)	២.៤២៥.៩២៨	១៣.២៣១.២៩៩	២៧.៧៩១.៥៨៥	
អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២២	
<b>អនុបាតសាធារណៈ</b>				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត(ចំនួនដង)	២,៨៣	២,៦០	២,២១
	អនុបាតចរន្តលឿន(ចំនួនដង)	១,៦០	១,៥១	១,៤៦
	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣	ត្រីមាសទី២ ឆ្នាំ២០២២	
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម(ភាគរយ)	០,០៧	០,៤៧	១,១២
	អនុបាតចំណេញធៀបនឹង មូលធន(ភាគរយ)	០,១៧	១,០១	២,៣០
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	២៧,៩០	៣៨,៨៦	៣១,៧៣
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	២,៦២	១៣,២៩	៣៤,៦០
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ(រៀល)	២៧,៨៩	១៥២,១៣	៣១៩,៥៤
អនុបាតលទ្ធភាពសងការប្រាក់(ចំនួនដង)	១,០៥	១,៩៧	៥,៨៥	

# ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



## ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានដុល្លារ)



## ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



**ឯកឧត្តម អង់ សុខចាន់**  
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  
ប្រធានក្រុមប្រឹក្សាភិបាល



**ឯកឧត្តម ឡុន ណារ៉ូ**  
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  
ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ  
សមាជិកក្រុមប្រឹក្សាភិបាល

**ឯកឧត្តម ម៉ឺ ចាន់**  
រដ្ឋលេខាធិការ  
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
សមាជិកក្រុមប្រឹក្សាភិបាល

**ឯកឧត្តម ទួន ចាន់ត្រ**  
អភិបាលរងនៃគណៈអភិបាល  
រាជធានីភ្នំពេញ  
សមាជិកក្រុមប្រឹក្សាភិបាល



**លោក ម៉ា ឡាន់វីន**  
តំណាងនិយោជិត  
រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ  
សមាជិកក្រុមប្រឹក្សាភិបាល

**លោក ណាំ ច័ន្ទី**  
អភិបាលមិនប្រតិបត្តិ  
តំណាងភាគហ៊ុនិកឯកជន  
សមាជិកក្រុមប្រឹក្សាភិបាល

**លោក ស្រេង សំខិត**  
អភិបាលឯករាជ្យ  
សមាជិកក្រុមប្រឹក្សាភិបាល

# សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល



**ឯកឧត្តម អង់ សុនចាន់**  
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  
ប្រធានក្រុមប្រឹក្សាភិបាល

ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភគាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានខិតខំធ្វើសវនកម្មលើការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹក និងអភិវឌ្ឍសេវាកម្មរបស់ខ្លួនជាប់ជាប្រចាំ សំដៅធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលអាចទទួលបានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ ២៤ម៉ោង/២៤ម៉ោង ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់ទីក្រុងទាំងពីរ។

ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ រ.ទ.ស.ភ បានដាក់បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាតសរុបប្រវែង ១៣២.២០២,៦៣ម៉ែត្រ, ផលិតទឹកស្អាតបាន ៨១.៩៣៧.២៧៦ម<sup>៣</sup> និងតបណ្តាញជូនអតិថិជនបានចំនួន ៥.៧០០បណ្តាញ ក្នុងនោះអតិថិជនចំណូលទាបមានចំនួន ៥១០បណ្តាញ ដោយជាលទ្ធផលទទួលបានចំណូលសរុបចំនួន ៩២.៥៩៨.៧១៨.០០០រៀល, និងចំណេញពិតចំនួន ២.៤២៥.៩២៨.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (Basic Earnings per Share) គឺ ២៧,៨៩រៀល។

រ.ទ.ស.ភ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ, ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម, ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

ជាងនេះទៀត រ.ទ.ស.ភ បានបន្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រយ៉ាងជិតស្និទ្ធលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីឈានទៅអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត ស្របទៅតាមផែនការមេដំណាក់កាលទី៣ (២០២១-២០៣០) របស់ខ្លួន ក្នុងគោលបំណងចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅទី៦ ស្តីពី “ទឹកស្អាតនិងអនាម័យ” នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ក៏ដូចជាគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ លើការងារផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០៣០។ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ រ.ទ.ស.ភ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្របាក់ខែងជំហានទី២ សមត្ថភាពផលិត១៩៥.០០០ម<sup>៣</sup>/ថ្ងៃ ក្រោមអធិបតីភាព **ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់ **សម្តេចមហាបវរអធិបតី ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៨.៩៥៤.២០០ម<sup>៣</sup> ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១២៦.០២០ម៉ែត្រ, គ្រោងចំណូលសរុបចំនួន ១១៤.៧៤៩.២០៥.០០០រៀល និងចំណាយសរុបចំនួន ៧០.៤៨៩.៣៨៤.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

# ការអនុវត្តការងាររបស់ក្រុមប្រឹក្សាភិបាល

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ របស់ រ.ទ.ស.ក បានរៀបចំកិច្ចប្រជុំចំនួន ពីរលើក និងបានសម្រេចលើការងារដូចខាងក្រោម ៖

## ក. កិច្ចប្រជុំវិសាមញ្ញលើកទី២ ឆ្នាំ២០២៤ ( ប្រជុំលើកទី១០ ) នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤

- ក្រុមប្រឹក្សាភិបាលបានឯកភាពតាមការស្នើសុំរបស់គណៈកម្មាធិការតែងតាំងនិងលាភការ លើការផ្ទេរការកិច្ច តែងតាំង និងដំឡើងឋានៈដល់បុគ្គលិកជាន់ខ្ពស់ ដូចខាងក្រោម ៖
  ១. ផ្ទេរការកិច្ចលោក ជា សតិកទ្ធ ពីអគ្គនាយករងទទួលបន្ទុកសាខាសេវាកម្មទឹកស្អាតនិងអនាម័យ ទៅជាអគ្គនាយករងទទួលបន្ទុកលេខាធិការដ្ឋាន
  ២. ផ្ទេរការកិច្ចលោក ទុយ ប៊ុនសេរីវិទ្ធ ពីប្រធាននាយកដ្ឋាននៃសាខាសេវាកម្មទឹកស្អាតនិងអនាម័យ ទៅជា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹក ជំនួសលោក កាំង សោភ័ណ ដែលត្រូវទទួលការកិច្ចប្តី
  ៣. តែងតាំងលោក ជូ ផល្លា បច្ចុប្បន្នជាលេខាធិការសហគ្រាសទទួលបន្ទុកលេខាធិការដ្ឋាន ឋានៈស្មើ អគ្គនាយករង ជាអគ្គនាយករងទទួលបន្ទុកផែនការនិងគម្រោង ជំនួសលោក សំរិទ្ធ សុវិទ្យា ដែល ត្រូវបានដាក់ឱ្យចូលនិវត្តន៍
  ៤. តែងតាំងលោក អ៊ូ គុណវឌ្ឍន៍ បច្ចុប្បន្នជាប្រធាននាយកដ្ឋានផែនការនិងគម្រោង ជាអគ្គនាយករង ទទួលបន្ទុកសាខាសេវាកម្មទឹកស្អាតនិងអនាម័យ
  ៥. តែងតាំងលោក រាំង ចាន់ភិរម្យ បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានផែនការនិងគម្រោង ជាប្រធាន នាយកដ្ឋានសាខាសេវាកម្មទឹកស្អាតនិងអនាម័យ
  ៦. តែងតាំងលោក ខឹម វិធីយនីន បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានផែនការនិងគម្រោង ជាប្រធាន នាយកដ្ឋានផែនការនិងគម្រោង
  ៧. ដំឡើងឋានៈស្មើអគ្គនាយករងដល់លោក ហួត សុខហេង លេខាធិការសហគ្រាស និងជាប្រធាន អង្គភាពលេខាធិការសហគ្រាស។
- ក្រុមប្រឹក្សាភិបាលបានអនុម័តលើការកែសម្រួលរចនាសម្ព័ន្ធចាត់តែងរបស់ រ.ទ.ស.ក ដោយ ៖
  ១. ឯកភាពបង្កើតនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ ដោយមានការិយាល័យចំណុះចំនួន៣ គឺការិយាល័យ ស្រាវជ្រាវ និងអភិវឌ្ឍន៍ស្ថាប័ន, ការិយាល័យបច្ចេកវិទ្យា និងនវានុវត្តន៍ និងមណ្ឌលបណ្តុះបណ្តាល ព្រមទាំងបង្កើតប្រអប់អគ្គនាយករងទទួលបន្ទុកគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីគ្រប់គ្រង និងដឹកនាំនាយកដ្ឋានថ្មីនេះ។
  ២. កែសម្រួលឈ្មោះការិយាល័យចំនួន៣ ចំណុះឱ្យនាយកដ្ឋានផែនការនិងគម្រោង គឺការិយាល័យ ផែនការនិងគម្រោងបរទេស ត្រូវប្តូរឈ្មោះទៅជា “ការិយាល័យផែនការនិងគ្រប់គ្រងគម្រោងបរទេស”, ការិយាល័យគ្រប់គ្រងគម្រោង ត្រូវប្តូរឈ្មោះទៅជា “ការិយាល័យសំណង់វិស្វកម្ម” និងការិយាល័យ ប្លង់ប្រព័ន្ធចែកចាយទឹក ត្រូវប្តូរឈ្មោះទៅជា “ការិយាល័យវិស្វកម្មទឹកស្អាត”។
- ក្រុមប្រឹក្សាភិបាលបានឯកភាពទៅតាមការស្នើសុំរបស់គណៈកម្មាធិការតែងតាំងនិងលាភការ ដោយ ៖
  ១. ផ្ទេរការកិច្ចលោក ជា សតិកទ្ធ ដែលទើបទទួលបានការអនុម័តពីខាងលើ ទៅជាអគ្គនាយករងទទួល បន្ទុកគ្រប់គ្រងការស្រាវជ្រាវនិងអភិវឌ្ឍន៍។
  ២. តែងតាំងលោក សំអូន សិរីសុមនុ បច្ចុប្បន្នជាប្រធានការិយាល័យផែនការនិងគ្រប់គ្រងគម្រោងបរទេស នៃនាយកដ្ឋានផែនការនិងគម្រោង ជាប្រធាននាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍។




**ខ. កិច្ចប្រជុំលើកទី១១ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤**

- ក្រុមប្រឹក្សាភិបាលបានឯកភាពបន្តអាណត្តិជូនលោកស្រី សេង គាតារា ឱ្យបំពេញមុខងារជាប្រធានសវនកម្មផ្ទៃក្នុង រហូតដល់ថ្ងៃចូលនិវត្តន៍។
- ក្រុមប្រឹក្សាភិបាលបានអនុញ្ញាតជាគោលការណ៍ ឱ្យរៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការតែងតាំង និងលាកការ ទៅតាមការស្នើសុំ ផ្អែកតាមសេចក្តីសម្រេចកន្លងមក។
- ក្រុមប្រឹក្សាភិបាលបានឯកភាពលើរបាយការណ៍លទ្ធផលការងារត្រីមាសទី២-ឆមាសទី១ ឆ្នាំ២០២៤ និងផែនការត្រីមាសទី៣ ឆ្នាំ២០២៤។
- ក្រុមប្រឹក្សាភិបាលបានទទួលជ្រាបនូវរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តត្រីមាសទី២ ឆ្នាំ២០២៤ និងបានអនុម័ត-ឯកភាពលើគម្រោងផែនការកែតម្រូវត្រីមាសទី២ ឆ្នាំ២០២៤។
- ក្រុមប្រឹក្សាភិបាលបានឯកភាពទទួលជ្រាបនូវរបាយការណ៍ស្តីពីលទ្ធផលនៃការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ព្រមទាំងបានឯកភាពលើគម្រោងចំណាយប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមចំនួន៥សំណើ។
- ក្រុមប្រឹក្សាភិបាលបានឯកភាពទទួលជ្រាបនូវរបាយការណ៍លទ្ធផលការងារសវនកម្មផ្ទៃក្នុង ត្រីមាសទី២ ឆ្នាំ២០២៤។
- ក្រុមប្រឹក្សាភិបាលបានទទួលជ្រាបនូវរបាយការណ៍ស្តីពីលទ្ធផលនៃការកសាងផែនការសកម្មភាពការងារ ឆ្នាំ២០២៤ និងស្នើជំនាញអនុវត្តទៅតាមអនុសាសន៍ណែនាំរបស់ក្រុមប្រឹក្សាភិបាល។
- ក្រុមប្រឹក្សាភិបាលបានពិភាក្សាអំពីការរៀនវគ្គបណ្តុះបណ្តាលអំពីការងារគ្រប់គ្រងទឹកបាត់បង់ សម្រាប់ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយក និងអគ្គនាយករងទទួលបន្ទុកការងារទឹកបាត់បង់ នៃអង្គភាពរដ្ឋាករទឹកស្វយ័តទាំងអស់ និងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត ហើយបានអនុញ្ញាតជាគោលការណ៍ឱ្យប្រើប្រាស់ទីតាំងបណ្តុះបណ្តាលនៅស្នាក់ការ រ.ទ.ស.ភ និងប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គមរបស់ រ.ទ.ស.ភ សម្រាប់ឧបត្ថម្ភវគ្គបណ្តុះបណ្តាលខាងលើ។

**សេចក្តីថ្លែងអំណរគុណ**

យើងខ្ញុំសូមថ្លែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល អាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និយ័តកម្មលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះ រ.ទ.ស.ភ ។

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី-និយោជិតគ្រប់លំដាប់ថ្នាក់របស់ រ.ទ.ស.ភ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ។ 

ថ្ងៃចន្ទ ១៣ រោច ខែកទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤



**ឯក សុនចាន់**

# មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
<b>ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ</b>	<b>១</b>
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
<b>ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច</b>	<b>៣</b>
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	៣
ខ- រចនាសម្ព័ន្ធចំណូល	៥
<b>ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ</b>	<b>៦</b>
<b>ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង</b>	<b>៨</b>
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៨
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១២
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៣
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៣
ង- ផលប៉ះពាល់នៃអតិផរណា	១៣
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៤
<b>ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន</b>	<b>១៤</b>
<b>ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ</b>	<b>១៥</b>

# ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

## ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- លេខកូដស្តង់ដារ: KH1000010004
- ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- លេខអាជ្ញាប័ណ្ណអាជីវកម្ម: អនុក្រឹត្យលេខ២២២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦  
ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.វ.  
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុំ** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  
ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

## ខ- លក្ខណៈនៃធុរកិច្ច

- វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ប្រៀបធៀបបែបបទស្រាវជ្រាវជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

## គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

នៅវេលាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រ.ទ.ស.ភ បានប្រារព្ធពិធីសម្ពោធជាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ **សម្តេច បហាបធរធិបតី ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅរោងចក្រផលិតទឹកស្អាតបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



# ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ (ត)

## គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ របស់ រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ (ត)

អនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាព (SDG) ដោយធានាឱ្យបាននូវ ការទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និងនិរន្តរភាព និងថ្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ហេតុដូច្នេះនេះ ក្រសួងអាណាព្យាបាល និងក្រុមប្រឹក្សាភិបាល បានអនុម័តឱ្យ រ.ទ.ស.ភ អនុវត្តគម្រោងវិនិយោគសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងទី៣។

ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ទី២ និងទី៣ គឺស្ថិតនៅលើផ្ទៃដី១៥ហិកតា ដែលមានសមត្ថភាពផលិតសរុប ៥៨៥.០០០ម<sup>៣</sup>/ថ្ងៃ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ គម្រោងសាងសង់រោងចក្រផលិត ទឹកស្អាតបាក់ខែងជំហានទី១ និងទី២ អនុវត្តការងារបានសម្រេច ១០០%។ សម្រាប់ជំហានទី១ បានដាក់ឱ្យដំណើរការ ជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២៣ រីឯជំហានទី២ បានបញ្ចប់ការសាងសង់ និងបានដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្រាប់ការអនុវត្តគម្រោងជំហានទី៣ នឹងចាប់ផ្តើមដំណើរការសាងសង់ពីខែមិថុនា ឆ្នាំ២០២៤ ដោយគ្រោងបញ្ចប់ការសាងសង់នាត្រីមាសទី៣ ឆ្នាំ២០២៧ ដែលសាងសង់ដោយក្រុមហ៊ុន VINCI Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់ រ.ទ.ស.ភ និងការជួយផ្តល់យោបល់ ពីទីប្រឹក្សាបច្ចេកទេស SAFEGE Construction Engineers មកពីប្រទេសបារាំង។ គម្រោងសាងសង់នេះ ត្រូវបានអនុវត្ត កិច្ចសន្យាក្នុងក្របខណ្ឌ រចនា និងប្លង់។

គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ គឺជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗដែលគ្រោងនឹងចាប់ ផ្តើមដំណើរការសាងសង់ ដោយអនុវត្តយោងទៅតាមការធ្វើបច្ចុប្បន្នភាពផែនការមេទី៣ ឆ្នាំ២០២១-២០៣០ របស់ រ.ទ.ស.ភ ដើម្បីត្រៀមឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នាពេលខាង មុខ ដែលគ្រោងនឹងកើនឡើងដល់ប្រមាណ ១,៨លានម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងទាំង៣ នេះមានទំហំការងារសំខាន់ៗដូចខាងក្រោម៖

- ១. ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង៖
  - ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម<sup>៣</sup>/ថ្ងៃ បានបញ្ចប់ដំណើរការសាងសង់ និងដាក់ឱ្យដំណើរការ ជាផ្លូវការនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
  - ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម<sup>៣</sup>/ថ្ងៃ បានបញ្ចប់ដំណើរការសាងសង់ និងដាក់ឱ្យដំណើរ ការជាផ្លូវការនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
  - ជំហានទី៣ សមត្ថភាពផលិត ១៩៥.០០០ម<sup>៣</sup>/ថ្ងៃ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤ និងគ្រោងបញ្ចប់ការសាងសង់ នៅត្រីមាសទី៣ ឆ្នាំ២០២៧។ ដំឡើងបំពង់ចែកចាយប្រវែង ប្រមាណ ៧៥០គីឡូម៉ែត្រ និងបំពង់នាំទឹកស្អាតប្រវែងប្រមាណ ៥១គីឡូម៉ែត្រ

២. សេវាប្រឹក្សាបច្ចេកទេសលើការងារត្រួតពិនិត្យគម្រោង  
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងទី២ អាចផលិតទឹកស្អាតបានចំនួន ៣៩០.០០០ម<sup>៣</sup>/ថ្ងៃ និងបានបន្ថែមផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណជា ២៦៣.០០០គ្រួសារ។ ការដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាត បាក់ខែងជំហានទី២នេះ នឹងធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកដែលកាន់តែប្រសើរជាងមុន។ ទន្ទឹមនឹងនេះ បន្ទាប់ពីរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ត្រូវបានបញ្ចប់ដំណើរការសាងសង់ នោះការផលិតទឹកស្អាតគ្រោងនឹងទទួលបានការផលិតបន្ថែមចំនួន ១៩៥.០០០ម<sup>៣</sup>/ថ្ងៃ ព្រមទាំងបានបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៤៧.០០០គ្រួសារ ។ ការណ៍នេះ រ.ទ.ស.ភ អាចនឹងផលិតទឹកសរុបបានប្រមាណ ១.១៧៧.០០០ម<sup>៣</sup>/ថ្ងៃ ដោយផ្គត់ផ្គង់ចេញពីរោងចក្រផលិតទឹកស្អាត ទាំង៥រោងចក្រ សម្រាប់អតិថិជនសរុប គ្រោងប្រមាណ ៥៨៧.០០០គ្រួសារ និងមានបំពង់ចែកចាយសរុបប្រមាណ ៦.២០០គីឡូម៉ែត្រ នៅឆ្នាំ២០២៧។

## ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ មានដូចក្នុងតារាងខាងក្រោម៖


បរិយាយ	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អក្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.៨៦៥.០០០	១៣.៧៦៦.៧២០	៩៣
រោងចក្រជ្រោយចង្វារ	១៣.០៤៣.០០០	១៣.៣៨៨.៩៣៦	១០៣
រោងចក្រចំការមន	៤.៩៧៥.០០០	៤.៧៣២.១៦០	៩៥
រោងចក្រនិរោធ	២៤.០៨៤.០០០	២៣.២៤៤.៣២៣	៩៧
រោងចក្របាក់ខែង	១៩.៣៨២.០០០	២៦.៥១៥.៥១៩	១៣៧
រោងចក្រម្លូត	១២៩.៨៥០	១៣៩.៦២៣	១០៨
រោងចក្រត្បូងឃ្មុំ	១៤៨.៧០០	១៤៩.៩៩៥	១០១
<b>សរុប</b>	<b>៧៦.៦២៧.៥៥០</b>	<b>៨១.៩៣៧.២៧៦</b>	<b>១០៧</b>

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	WHO	រោងចក្រ ភូមិព្រែក	រោងចក្រ ជ្រោយចង្វារ	រោងចក្រ ចំការមន	រោងចក្រ និរោធ	រោងចក្រ បាក់ខែង	រោងចក្រ ម្លូត	រោងចក្រ ត្បូងឃ្មុំ	បណ្តាញ ចែកចាយ
ភាពល្អក់	NTU	≤ ៥	០,១៣	០,១៨	០,១៥	០,២៥	០,០៧	០,២១	០,២២	០,២៦
តម្លៃប៉េហាស់	pH	៦,៥ - ៨,៥	៧,៦៤	៧,៧០	៧,៦៨	៧,៦៣	៧,៦៩	៧,១៦	៧,២៧	៧,៥៧
ក្លរូសេរី	mg/l	០,១ - ១	១,៦៦	១,២៨	១,១៧	១,៥១	១,៣២	១,២២	១,០៣	០,៤៨
ក្លរូសរុប	mg/l	<២	១,៨៦	១,៤៣	១,៣២	១,៦៧	១,៤៥	១,៣៧	១,២១	០,៦១
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)



## ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិតប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)


ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

ទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ មានអត្រា ២៧,១៧% ។

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប


បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០២០	២០២១	២០២២	២០២៣	ត្រីមាសទី២ ឆ្នាំ២០២៤	
	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ភាគរយ)
ជីវភាព	៣៣៣.០៩៩	៣៥០.៤៦៣	៣៦០.៩៤៨	៣៨១.៧៥២	៣៩១.៨២៨	៧៩,៧២៦%
អាជីវកម្ម	៦៨.១៣៦	៧៤.៣៤៤	៨៣.៨៧៤	៨៩.៧០២	៩៣.០៦០	១៨,៩៣៥%
អង្គការរដ្ឋ	៧៤៤	៨២៣	៩១៣	៩១៨	៨៣២	០,១៦៩%
អ្នកលក់ទឹក	១០	១១	៩	៦	៦	០,០០១%
តំណាងចែកចាយ	១៤	១៦	៥	៣	៣	០,០០០%
Standpipe	១៧	១៦	១៦	១៤	១៣	០,០០២%
បន្ទប់ជួល	៥.៧៥៩	៥.៧២៨	៥.៧៨៩	៥.៧៤៦	៥.៧២២	១,១៦៤%
<b>សរុប</b>	<b>៤០៧.៧៧៩</b>	<b>៤៣១.៤០១</b>	<b>៤៥១.៥៥៤</b>	<b>៤៧៨.១៤១</b>	<b>៤៩១.៤៦៤</b>	

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤: ១.៤២៤ រូប (ស្រី: ២៤៦ រូប)



## ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

### ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី២ ឆ្នាំ២០២៤		ត្រីមាសទី២ ឆ្នាំ២០២៣		ត្រីមាសទី២ ឆ្នាំ២០២២	
		( ពាន់រៀល )	ភាគរយ	( ពាន់រៀល )	ភាគរយ	( ពាន់រៀល )	ភាគរយ
១	ចំណូលពីការលក់	៨៤.១៣២.៦៦៣	៩០,៨៦	៨៩.០៧១.៥៥៨	៨៩,៤៦	៧៣.៩៨១.៩៦២	៩២,១១
២	កម្រៃពីសេវាសាងសង់	១.០៧៣.៧៦៣	១,១៦	៤.៣៤២.៣៦៨	៤,៣៦	៥.០០៨.៤២៩	៦,២៤
៣	ចំណូលពីការប្តូររូបិយបណ្ណ-សុទ្ធ	-	-	-	-	-	-
៤	ចំណូលផ្សេងៗ	៧.៣៩២.២៩២	៧,៩៨	៦.១៤៨.៥៧០	៦,១៨	១.៣២៨.៤៣៦	១,៦៥
	<b>ចំណូលសរុប</b>	<b>៩២.៥៩៨.៧១៨</b>		<b>៩៩.៥៦២.៤៩៦</b>		<b>៨០.៣១៨.៨២៧</b>	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានប្រកាសពិនិត្យឡើងវិញដោយ

សវនករឯករាជ្យ

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន**  
**សម្រាប់ត្រីមាស និងរយៈពេល ៦ខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤**  
**ត្រូវបានកាត់បន្ថយដោយសម្ព័ន្ធ ១**



# ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង

## ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

### ១- ការវិភាគចំណូល

រ.ទ.ស.ភ មានចំណូលប្រភេទធំៗដូចជា ចំណូលបានមកពីការលក់ ចំណូលបានពីសេវាសាងសង់ និងចំណូលផ្សេងៗ៖

- ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទដីវិភាព អាជីវកម្ម ឧស្សាហកម្ម អង្គការរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បហារវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ភ បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។

- ចំណូលផ្សេងៗ៖
  - **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងរដ្ឋនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
  - **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្នូងទឹក បំពង់ និងសម្ភារតភ្ជាប់។
  - **ចំណូលពីការផ្អាកពិន័យ៖** គឺជាចំណូលទទួលបានពីការផ្អាកពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ។
  - **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គការបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។

ក្រៅពីចំណូលខាងលើ រ.ទ.ស.ភ មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

> ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៤	ត្រីមាសទី២ ឆ្នាំ២០២៣	បម្រែបម្រួល	
	(ពាន់រៀល)	(ពាន់រៀល)	(ពាន់រៀល)	ភាគរយ
	(ក)	(ខ)	(ក-ខ)	(ក-ខ)/ខ*១០០
ចំណូលសរុប	៩២.៥៩៨.៧១៨	៩៩.៥៦២.៤៩៦	(៦.៩៦៣.៧៧៨)	(៦,៩៩)

រ.ទ.ស.ភ មានចំណូលសរុប ៩២.៥៩៨.៧១៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និង ៩៩.៥៦២.៤៩៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ៦.៩៦៣.៧៧៨.០០០រៀល ស្មើនឹង ៦,៩៩%។ យើងបានឃើញថាមូលហេតុចម្បងនៃការថយចុះចំណូលនេះដោយសារចំណូលពីការលក់បានថយចុះ ៤.៩៣៨.៨៩៥.០០០រៀល ស្មើនឹង ៥,៥៤% និងចំណូលពីសេវាសាងសង់បានថយចុះ ៣.២៦៨.៦០៥.០០០រៀល ស្មើនឹង ៧៥,២៧% ព្រមទាំងអត្រាទឹកបាត់បង់បានកើនឡើងចំនួន ២៧,១៧%។

### ២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៤	ភាគរយ	ត្រីមាសទី២ ឆ្នាំ២០២៣	ភាគរយ
	(ពាន់រៀល)		(ពាន់រៀល)	
ចំណូលថ្លៃលក់	៨៤.១៣២.៦៦៣	៩០,៨៦	៨៩.០៧១.៥៥៨	៨៩,៤៦
ចំណូលពីសេវាសាងសង់	១.០៧៣.៧៦៣	១,១៦	៤.៣៤២.៣៦៨	៤,៣៦
ចំណូលពីការប្តូររូបិយប័ណ្ណ-សុទ្ធ	-	-	-	-
ចំណូលផ្សេងៗ	៧.៣៩២.២៩២	៧,៩៨	៦.១៤៨.៥៧០	៦,១៨
<b>ចំណូលសរុប</b>	<b>៩២.៥៩៨.៧១៨</b>		<b>៩៩.៥៦២.៤៩៦</b>	

**ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈក្រសួងក្រុង (ត)**

**ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)**

**២- ការវិភាគចំណូលតាមផ្នែក (ត)**

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៤		ត្រីមាសទី២ ឆ្នាំ២០២៣		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ភាគរយ
	(ម <sup>៣</sup> )	(ពាន់រៀល)	(ម <sup>៣</sup> )	(ពាន់រៀល)	(ម <sup>៣</sup> )	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ដីវិភាគ	២៨.៩២០.២៥៨	២៩.២១៨.០៦៤	៣៤.២១៥.២៥៤	៣៣.៣៨៤.៥៩៥	(៥.២៩៥.៩៩៦)	(៤.១៦៦.៥៣១)	(១២,៤៨%)
អាជីវកម្ម	២៦.០១៩.៥៨៦	៤៣.៨០៧.៣៦៦	២៤.១៤៩.៩៨១	៤៣.៨២៦.០៨១	១.៨៦៩.៦០៥	(១៨.៧១៥)	(០,០៤%)
គ្រឹះស្ថានសាធារណៈ	២.៣៧៥.៤៦៦	៥.៩៣៨.៦៦៥	២.៩៤១.០០៩	៦.០៦០.៥១៣	(៥៦៥.៥៤៧)	(១២១.៨៤៨)	(២,០១%)
តំណាងចែកចាយ និងបន្ទប់ជួល	២.៣៦០.២០៦	២.៥៩១.៤៣១	៣.៧៧៤.៤២៤	៣.១២៦.១៩៧	(១.៤១៤.២១៨)	(៥៣៤.៧៦៦)	(១៧,១១%)

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)**

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគមានចំនួន ២៩.២១៨.០៦៤.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និង ៣៣.៣៨៤.៥៩៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកថយចុះចំនួន ៤.១៦៦.៥៣១.០០០រៀល ស្មើនឹង ១២,៤៨%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានថយចុះចំនួន ៦,៤៧ម<sup>៣</sup> ពី ៣០,៨០ម<sup>៣</sup> ទៅ ២៤,៣៣ម<sup>៣</sup>។ ចំណែកឯ ចំនួនអតិថិជនបានកើនឡើងចំនួន ២១.៦២៧បណ្តាញ ពី ៣៦៩.៤៩៣បណ្តាញ ទៅ ៣៩១.១២០បណ្តាញ និងថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៣៤,៥៨រៀល/ម<sup>៣</sup> ពី ៩៧៥,៧២រៀល/ម<sup>៣</sup> ទៅ ១.០១០,៣០រៀល/ម<sup>៣</sup>។

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)**

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៤៣.៨០៧.៣៦៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និង ៤៣.៨២៦.០៨១.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ១៨.៧១៥.០០០រៀល ស្មើនឹង ០,០៤%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១,៧១ម<sup>៣</sup> ពី ៩៤,១៨ម<sup>៣</sup> ទៅ ៩២,៤៧ម<sup>៣</sup> និងថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ១៣១,១២រៀល/ម<sup>៣</sup> ពី ១.៨១៤,៧៥រៀល/ម<sup>៣</sup> ទៅ ១.៦៨៣,៦៣រៀល/ម<sup>៣</sup>។ ចំណែកឯ អតិថិជនបានកើនឡើងចំនួន ៤.៤២២បណ្តាញ ពី ៨៦.៥៧៣បណ្តាញ ទៅ ៩០.៩៩៥បណ្តាញ។

• **ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)**

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គការរដ្ឋចំនួន ៥.៩៣៨.៦៦៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និង ៦.០៦០.៥១៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ១២១.៨៤៨.០០០រៀល ស្មើនឹង ២,០១%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១២១,២៧ម<sup>៣</sup> ពី ៨៦១,៤៦ម<sup>៣</sup> ទៅ ៧៤០,១៩ម<sup>៣</sup> និងមានថ្លៃលក់ទឹកជាមធ្យមថេរ ២.៥០០រៀល/ម<sup>៣</sup>។ ចំណែកឯ អតិថិជនមានការកើនឡើងចំនួន ៧៤បណ្តាញ ពី ៨២៣បណ្តាញ ទៅ ៨៩៧បណ្តាញ។

• **ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល**

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ/បន្ទប់ជួលចំនួន ២.៥៩១.៤៣១.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និង ៣.១២៦.១៩៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ៥៣៤.៧៦៦.០០០រៀល ស្មើនឹង ១៧,១១%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ៨១,៣៣ម<sup>៣</sup> ពី ២១៧,០៧ម<sup>៣</sup> ទៅ ១៣៥,៧៤ម<sup>៣</sup> និងចំនួនអតិថិជនមានការថយចុះ ៣១បណ្តាញ ពី ៥.៧៧៥បណ្តាញ មកត្រឹម ៥.៧៤៤បណ្តាញ។ ចំណែកឯ ថ្លៃលក់ទឹកជាមធ្យមកើនឡើងចំនួន ៣៩៧,៩៧រៀល/ម<sup>៣</sup> ពី ៧០០រៀល/ម<sup>៣</sup> ទៅ ១.០៩៧,៩៧រៀល/ម<sup>៣</sup>។

## ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

### ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

#### ៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ ខាងក្រោម។

#### ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

> ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៤ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០២៣ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	៩២.៥៩៨.៧១៨	៩៩.៥៦២.៤៩៦	(៦.៩៦៣.៧៧៨)	(៦,៩៩)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និង ចំណាយពាក់ព័ន្ធផ្សេងៗ	(២៣.១៧៤.៨២៥)	(២០.៨៣៣.៨៤៦)	(២.៣៤០.៩៧៩)	១១,២៤
ចំណាយរំលស់ ទ្រព្យសកម្មរូបី និងទ្រព្យអរូបី	(១៤.៦៥៥.៩៩៣)	(១៥.៦៧៣.៥៦៤)	១.០១៧.៥៧១	(៦,៤៩)
ចំណាយថ្លៃភ្លើង	(១៤.០៤៣.៩១៨)	(១១.៤០៥.៣៦៨)	(២.៦៣៨.៥៥០)	២៣,១៣
ចំណាយវត្ថុធាតុដើមសម្រាប់ ផលិតទឹកស្អាត	(៤.១៣៥.៨២៣)	(៣.៨១៤.៨៧៤)	(៣២០.៩៤៩)	៨,៤១
ចំណាយសេវាសាងសង់	(៦៨៧.៦៦១)	(២.១៥៤.៨៨៥)	១.៤៦៧.២២៤	(៦៨,០៩)
ចំណូលហិរញ្ញវត្ថុ	២.០៤៥.១៦២	៤.១៨៦.០៧០	(២.១៤០.៩០៨)	(៥១,១៤)
ចំណាយហិរញ្ញវត្ថុ	(២៤.៧១១.១៨៤)	(១៩.៦១៥.៦៦៣)	(៥.០៩៥.៥២១)	២៥,៩៨
<b>ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ</b>	<b>៣.១៦៧.៣៧៧</b>	<b>២៣.២៥៥.៨៥៣</b>	<b>(២០.០៨៨.៤៧៦)</b>	<b>(៨៦,៣៨)</b>

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៣.១៦៧.៣៧៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និង ២៣.២៥៥.៨៥៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ថយចុះចំនួន ២០.០៨៨.៤៧៦.០០០រៀល ស្មើនឹង ៨៦,៣៨%។ យើងឃើញថាមូលហេតុចម្បងនៃការថយចុះចំណេញមុនបង់ពន្ធលើប្រាក់ចំណេញដោយសារចំណាយថ្លៃភ្លើងបានកើនឡើង ២.៦៣៨.៥៥០.០០០រៀល ស្មើនឹង ២៣,១៣% និងចំណាយហិរញ្ញវត្ថុបានកើនឡើង ៥.០៩៥.៥២១.០០០រៀល ស្មើនឹង ២៥,៩៨% ព្រមទាំងអត្រាទឹកបាត់បង់បានកើនឡើងចំនួន ២៧,១៧%។

#### ៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

**ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង (ត)**

**ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)**

**៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)**

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣

បរិយាយ	ត្រីមាសទី២ ឆ្នាំ២០២៤ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០២៣ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល)	
	ក	ឃ	ក - ឃ	ភាគរយ (ក-ឃ)/ឃ*១០០
ចំណេញមុនបង់ពន្ធ (ក)	៣.១៦៧.៣៧៧	២៣.២៥៥.៨៥៣	(២០.០៨៨.៤៧៦)	៨៦,៣៨
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៧៤១.៤៤៩)	(១០.០២៤.៥៥៤)	៩.២៨៣.១០៥	(៩២,៦០)
ចំណេញក្នុងការិយបរិច្ឆេទ	២.៤២៥.៩២៨	១៣.២៣១.២៩៩	(១០.៨០៥.៣៧១)	(៨១,៦៧)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	២.៤២៥.៩២៨	១៣.២៣១.២៩៩	(១០.៨០៥.៣៧១)	(៨១,៦៧)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២៣,៤១%	៤៣,១១%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ២.៤២៥.៩២៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និង ១៣.២៣១.២៩៩.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលទឹកប្រាក់នេះមានថយចុះប្រមាណ ១០.៨០៥.៣៧១.០០០រៀល ស្មើនឹង ៨១,៦៧%។ យើងឃើញថាមូលហេតុចម្បងនៃថយចុះចំណេញក្នុងការិយបរិច្ឆេទនេះដោយសារចំណូលពីការលក់បានថយចុះ ៤.៩៣៨.៨៩៥.០០០រៀល ស្មើនឹង ៥,៥៤% ដោយឡែកចំណាយថ្លៃភ្លើងបានកើនឡើង ២.៦៣៨.៥៥០.០០០រៀល ស្មើនឹង ២៣,១៣% និងចំណាយហិរញ្ញវត្ថុបានកើនឡើង ៥.០៩៥.៥២១.០០០រៀល ស្មើនឹង ២៥,៩៨% ព្រមទាំងអត្រាទឹកបាត់បង់បានកើនឡើងចំនួន ២៧,១៧%។

**៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ**

ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ព្រមទាំងស្ថានភាពមិនប្រាកដប្រជាដែលនយោបាយសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រដូចខាងក្រោម៖

- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបន្តបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។
- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។
- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី វត្ថុធាតុដើម ដែលជាចំណាយដ៏ធំ ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀនសីលវិធីការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គការបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។



# ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង (ត)

## ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

### ៦- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារៈ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្កើតក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាដែលហាក់មាននិន្នាការថយចុះ ប៉ុន្តែទោះជាស្ថានភាពសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លះក៏ដោយ រ.ទ.ស.ភ នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកមធ្យមល្អប្រសើរ ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

## ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

### ១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បានបន្តធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំបូងទី៣ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម<sup>៣</sup>/ថ្ងៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៧ រោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិត ៦.០០០ម<sup>៣</sup>/ថ្ងៃ គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ និងរោងចក្រផលិតទឹកស្អាតតាខ្មៅដែលមានសមត្ថភាពផលិត ៣០.០០០ម<sup>៣</sup>/ថ្ងៃ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។

### ២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែងហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

### ៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

### ៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

# ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង (ត)

## គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៩០,៨៦% នៃចំណូលសរុបនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដោយសារតែ រ.ទ.ស.ភ ជាអ្នកផ្គត់ផ្គង់ដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញផងដែរ។

## ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

### ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រតិបត្តិការប្តូរទេសត្រូវបានប្តូរទៅជាប្រតិបត្តិការគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណប្រទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀលដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាប្តូរប្រាក់នោះទេ។

### ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

#### ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

#### ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឱ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

### ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ការអូសបន្លាយនៃសង្គ្រមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពលដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារ បរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

## ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

**ផ្នែកទី៤: ការពិភាក្សា និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង (ត)**

**ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល**

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែម ចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យ របស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធ តាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

**ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការវិនិច្ឆ័យ**

ក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពុំមានព័ត៌មានចាំបាច់ផ្សេងទៀតត្រូវបង្ហាញ។


**ហត្ថលេខាអភិបាល**  
**របស់រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ**

ថ្ងៃចន្ទ ១៣ រោច ខែកុម្ភៈ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤  
បានអាន និងឯកភាព



ហត្ថលេខា  
**ឯក សុខចាន់**  
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃចន្ទ ១៣ រោច ខែកុម្ភៈ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  
រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤  
បានអាន និងឯកភាព



ហត្ថលេខា  
**ឡុង ឆាន់**  
អភិបាល



# ឧបសម្ព័ន្ធ ១

## ព័ត៌មានហិរញ្ញវត្ថុបន្ថែម៖ពេលបច្ចុប្បន្ន

សម្រាប់ត្រីមាស និងរយៈពេល ៦ខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤**

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


<b>មាតិកា</b>	<b>ទំព័រ</b>
សេចក្តីផ្តើមការណែនាំរបស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ	៥
របាយការណ៍បម្រែបម្រួលមូលធនបង្រួញ	៦
របាយការណ៍លំហូរសាច់ប្រាក់បង្រួញ	៧ - ៨
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	៩ - ២៣

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


**សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល**

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់  
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ("រ.ទ.ស.ភ") នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត  
និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ  
សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេ  
ស្គាល់ផងដែរថាជា "ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ") បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅ  
តាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល



**អៀង ណារ៉ូ**  
អគ្គនាយក



**អៀង ម៉ូលីនេន**  
អគ្គនាយករងទទួលបន្ទុកហិរញ្ញវត្ថុកិច្ច



**អៀង សុនចាន់**  
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ៥...១៣៣៤... ខែកក្កដា ឆ្នាំរោង ឆស័ក ព.ស ២៥៦៨  
រាជធានីភ្នំពេញថ្ងៃទី...៣០... ខែ...៧... ឆ្នាំ២០២៤



**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ**  
**ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)  
(លេខ Co. ០៨៣៩ Et/២០១២)

**សេចក្តីផ្តើម**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញសម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

**វិសាលភាពនៃការត្រួតពិនិត្យ**

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរឬគ្រឿងដែលទទួលខុសត្រូវ លើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថា យើងខ្ញុំបានដឹងនូវរាល់បញ្ហាសំខាន់ៗ ដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

**សេចក្តីសន្និដ្ឋាន**

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។



ថ្ងៃច័ន្ទ ១៣ រោច ខែកក្កដា ឆ្នាំរោង ឆស័ក ព.ស ២៥៦៨  
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

BDO (Cambodia) Limited, Certified Public Accountants, a Cambodian limited liability company, is a member of BDO International Limited, a UK company limited by guarantee, and forms part of the international BDO network of independent member firms.

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន**  
**នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
<b>ទ្រព្យសកម្ម</b>			
<b>ទ្រព្យសកម្មរយៈពេលវែង</b>			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	២.៦៤៦.២៤១.០៩៦	២.៤៩៥.៤៣៦.៣១២
ទ្រព្យសកម្មអរូបី		៩.៧០៧.៦២៩	១០.៤៦៣.០៧៤
		<u>២.៦៥៥.៩៤៨.៧២៥</u>	<u>២.៥០៥.៨៩៩.៣៨៦</u>
<b>ទ្រព្យសកម្មរយៈពេលខ្លី</b>			
សន្និធិ		២៤៥.៧២៩.៥៣២	៣១៨.៧៤៦.៥៩២
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៣៨.៤១០.៤១៣	២៧.៩៨០.២៣៦
កិច្ចសន្យាទ្រព្យសកម្ម	១០	១៧៣.៩៦២.៤០៩	១៥៥.៥០១.២៥៥
ឥណទានផ្តល់ឱ្យបុគ្គលិក		៨.១៤៧.១៤៣	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	៥	១១៥.៤០៥.២២៣	១២៧.៣១៦.០០៣
សមតុល្យសាច់ប្រាក់ និងធនាគារ		៦.៧៣៣.៨៥៦	១៥.៦៦០.២០០
		<u>៥៨៨.៣៨៨.៥៧៦</u>	<u>៦៥៣.១៦០.៩៣៧</u>
<b>ទ្រព្យសកម្មសរុប</b>		<u><b>៣.២៤៤.៣៣៧.៣០១</b></u>	<u><b>៣.១៥៩.០៦០.៣២៣</b></u>
<b>មូលធន និងបំណុល</b>			
<b>មូលធនរបស់ភាគហ៊ុនិក</b>			
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧៦៩.១៩២.២៧៣	៦៤៧.១៤៨.៧៨២
ចំណេញរក្សាទុក		៥៤.៥១៨.៣៥៧	១២៦.៦០៩.៥៨២
		<u>១.៤៤៤.៤៦៩.៧៣៧</u>	<u>១.៣៩៤.៥១៧.៤៧១</u>
<b>មូលធនរបស់ភាគហ៊ុនិកសរុប</b>			
<b>បំណុល</b>			
<b>បំណុលរយៈពេលវែង</b>			
ប្រាក់កម្ចី	៧	១.៣៥២.៣៨៦.៤៨០	១.២៩៦.៤៦៤.៩៥៦
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	៧៣.១៥៧.៧៩១	៧៤.១៦២.៧៤៦
បំណុលពន្ធពន្យារ		៨៣.២២៣.០៤១	៨១.៩៤៦.៨៥៨
គណនីត្រូវបង់ផ្សេងៗ	៩	៨៥.៩១៤.៩៣៣	៨២.៩០៣.៧៣២
		<u>១.៥៩៥.៦៨២.២៤៥</u>	<u>១.៥៣៥.៤៧៨.២៩២</u>

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួល**  
**នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
<b>បំណុល (ត)</b>			
<b>បំណុលរយៈពេលខ្លី</b>			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	៩	១៥៧.៨៥៦.៣០០	១៧៩.៩៤៤.៦២១
ប្រាក់កម្ចី	៧	៣១.៨៤១.៤៩២	២៤.១៣៧.១២៩
កិច្ចសន្យាបំណុល	១០	៥.៥៤២.២២៤	៤.២៥៤.១៣៨
បំណុលពន្ធផ្សេងៗ		៩.៩៤៥.៣០៣	២០.៧២៨.៦៧២
		<u>២០៥.១៨៥.៣២៩</u>	<u>២២៩.០៦៤.៥៦០</u>
<b>បំណុលសរុប</b>		<u>១.៧៩៩.៨៦៧.៥៦៤</u>	<u>១.៧៦៤.៥៤២.៨៥២</u>
<b>មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប</b>		<u>៣.២៤៤.៣៣៧.៣០១</u>	<u>៣.១៥៩.០៦០.៣២៣</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួល ត្រូវបានរៀបចំឡើងដោយយោងទៅលើការវាយតម្លៃប្រតិបត្តិការប្រចាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ	
		៣០ មិថុនា ២០២៤ <sup>(១)</sup> ពាន់រៀល	៣០ មិថុនា ២០២៣ <sup>(២)</sup> ពាន់រៀល	៣០ មិថុនា ២០២៤ <sup>(១)</sup> ពាន់រៀល	៣០ មិថុនា ២០២៣ <sup>(២)</sup> ពាន់រៀល
<b>ចំណូល៖</b>					
ចំណូលពីការលក់	១២	៨៤.១៣២.៦៦៣	៨៩.០៧១.៥៥៨	១៧៨.៧៩៥.៩១៤	១៦២.៨១៤.១១៣
កម្រៃពីការសាងសង់		១.០៧៣.៧៦៣	៤.៣៤២.៣៦៨	៣.២៦៨.៥៩០	១១.១៦៧.៥៨៧
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		-	-	៨៧២.១៩៧	-
ចំណូលផ្សេងៗ		៧.៣៩២.២៩២	៦.១៤៨.៥៧០	១៦.២៩៥.០៥៦	៨.៥៩២.៤០៩
		<u>៩២.៥៩៨.៧១៨</u>	<u>៩៩.៥៦២.៤៩៦</u>	<u>១៩៩.២៣១.៧៥៧</u>	<u>១៨២.៥៧៤.១០៩</u>
<b>ចំណាយ៖</b>					
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១៤.៦៥៥.៩៩៣)	(១៥.៦៧៣.៥៦៤)	(២៩.៤២១.០២៤)	(៣០.៧៩១.៥១៦)
ចំណាយវិញ្ញាបនបត្រ		(១៤.០៤៣.៩១៨)	(១១.៤០៥.៣៦៨)	(២៦.៤៥២.៩៣៦)	(២០.៣៥៨.៥៨៤)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(២៣.១៧៤.៨២៥)	(២០.៨៣៣.៨៤៦)	(៤៣.០២១.២៨០)	(៣៩.២៩០.៩៣៦)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៤.១៣៥.៨២៣)	(៣.៨១៤.៨៧៤)	(៨.៣៨០.៨២០)	(៧.១៩៥.៩៩២)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន		(១.៤៧០.៥៤៧)	(១.២២៦.៦៣៣)	(២.៨៦០.៧៥៤)	(២.៣៨៣.៧១៦)
ចំណាយជួសជុល និងថែទាំ		(៣.៦៩៦.៦០១)	(២.៤៦២.២៣៦)	(៧.៥១៧.២៤២)	(៤.៧៥៥.៩៧៤)
ចំណាយសេវាសាងសង់		(៦៨៧.៦៦១)	(២.១៥៤.៨៨៥)	(២.៥១៤.០២៣)	(៥.៣៥៩.៦៤៩)
ការប្រែប្រួលនៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	-	២៦០.៨៧៤	-
ចំណាយប្រតិបត្តិការផ្សេងៗ		(៤.៧២១.៤៧៧)	(៣.២៩៦.១៧០)	(៨.២៧៣.១៨៣)	(៥.៩៨១.៦៥៥)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		(១៧៨.៤៧៤)	(៩.៤៧៤)	-	(៩០០.២៣១)
		<u>(៦៦.៧៦៥.៣១៩)</u>	<u>(៦០.៨៧៧.០៥០)</u>	<u>(១២៨.១៨០.៣៨៨)</u>	<u>(១១៧.០១៨.២១៧)</u>
<b>ចំណេញប្រតិបត្តិការ</b>		<b>២៥.៨៣៣.៣៩៩</b>	<b>៣៨.៦៨៩.៤៤៦</b>	<b>៧១.០៥១.៤០៩</b>	<b>៦៥.៥៥៥.៨៩២</b>
ចំណូលហិរញ្ញវត្ថុ	១៣	២.០៤៥.១៦២	៤.១៨៦.០៧០	២១.៤៩០.១១៦	២០.២៣៤.៧៥៩
ចំណាយហិរញ្ញវត្ថុ	១៣	(២៤.៧១១.១៨៤)	(១៩.៦១៥.៦៦៣)	(២៦.៥៥២.៨០៩)	(២០.៧៩៣.១៤៦)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៣.១៦៧.៣៧៧	២៣.២៥៩.៨៥៣	៦៥.៩៨៨.៧១៦	៦៤.៩៩៧.៥០៥
ចំណាយពន្ធ	១៤	(៧៤១.៤៤៩)	(១០.០២៤.៥៥៤)	(១១.៤៧០.៣៥៩)	(១៣.៣៥៥.៨១៩)
ចំណេញក្នុងការិយបរិច្ឆេទ		២.៤២៥.៩២៨	១៣.២៣៥.២៩៩	៥៤.៥១៨.៣៥៧	៥១.៦៤១.៦៨៦
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធច		-	-	-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		<u>២.៤២៥.៩២៨</u>	<u>១៣.២៣៥.២៩៩</u>	<u>៥៤.៥១៨.៣៥៧</u>	<u>៥១.៦៤១.៦៨៦</u>
ចំណេញក្នុងមួយភាគហ៊ុនដែលជាប់សិទ្ធិរបស់ភាគហ៊ុនិក៖					
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៥	២៧,៨៩	១៥២,១៣	៦២៦,៨៤	៥៩៣,៧៧
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៥	២៧,៨៩	១៥២,១៣	៦២៦,៨៤	៥៩៣,៧៧

**កំណត់សម្គាល់៖**

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែមត្រូវតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបន្ថែមពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍បម្រែបម្រួលមូលធនបង្រួញ**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
<b>មិនបានធ្វើសវនកម្ម</b>					
<b>សមតុល្យនៅថ្ងៃទី១ ខែមករា</b>					
<b>ឆ្នាំ២០២៤</b>		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	១២៦.៦០៩.៥៨២	១.៣៩៤.៥១៧.៤៧១
ចំណេញក្នុងការិយបរិច្ឆេទតំណាង					
ឱ្យចំណូលពេញលេញសរុប		-	-	៥៤.៥១៨.៣៥៧	៥៤.៥១៨.៣៥៧
<b>ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន</b>					
ការផ្ទេរទៅទុនបម្រុង	៦	-	- ១២២.០៤៣.៤៩១ (១២២.០៤៣.៤៩១)	-	-
ភាគលាភ	១១	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន			- ១២២.០៤៣.៤៩១ (១២២.៦០៩.៥៨២)	(៤.៥៦៦.០៩១)	
<b>សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា</b>					
<b>ឆ្នាំ២០២៤<sup>(១)</sup></b>		៦២០.៧៥៩.១០៧	៧៦៩.១៩២.២៧៣	៥៤.៥១៨.៣៥៧	១.៤៤៤.៤៦៩.៧៣៧
<b>មិនបានធ្វើសវនកម្ម</b>					
<b>សមតុល្យនៅថ្ងៃទី១ ខែមករា</b>					
<b>ឆ្នាំ២០២៣</b>		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ចំណេញក្នុងការិយបរិច្ឆេទតំណាង					
ឱ្យចំណូលពេញលេញសរុប		-	-	៥១.៦៤១.៦៨៦	៥១.៦៤១.៦៨៦
<b>ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន</b>					
ការផ្ទេរទៅទុនបម្រុង	៦	-	- ១០៣.៨៨០.៧០៧ (១០៣.៨៨០.៧០៧)	-	-
ភាគលាភ		-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន			- ១០៣.៨៨០.៧០៧ (១០៨.១៨៥.៨៦៥)	(៤.៣០៥.១៥៨)	
<b>សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា</b>					
<b>ឆ្នាំ២០២៣<sup>(២)</sup></b>		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	៥១.៦៤១.៦៨៦	១.៣១៩.៥៤៩.៥៧៥

**កំណត់សម្គាល់៖**

(១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ	
		៣០ មិថុនា ២០២៤ <sup>(១)</sup>	៣០ មិថុនា ២០២៣ <sup>(២)</sup>
		ពាន់រៀល	ពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>			
ចំណេញមុនបង់ពន្ធ		៦៥.៩៨៨.៧១៦	៦៤.៩៩៧.៥០៥
និយ័តកម្ម៖			
វិលសំទ្រព្យសកម្មអរូបី		៧៨០.៩១៩	៩១៨.១១៦
វិលសំទ្រយន្តការពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(១.០០៤.៩៥៥)	(១.០០៤.៩៥៤)
វិលសំទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	២៨.៦៤០.១០៦	២៩.៨៧៣.៤០០
ចំណូលហិរញ្ញវត្ថុ	១៣	(២១.៤៩០.១១៦)	(២០.២៣៤.៧៥៩)
ចំណាយហិរញ្ញវត្ថុ	១៣	២៦.៥៥២.៨០៩	២០.៧៩៣.១៤៦
ការជម្រះចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	២.៣៦៥.០៧៥	៤៤៤.៦៦៨
ការប្រែប្រួលនៃការថយចុះតម្លៃលើឥណទានផ្តល់ ឱ្យបុគ្គលិក		(១៩០.៤៩២)	-
		<u>១០១.៦៤២.០៦២</u>	<u>៩៥.៧៨៧.១២២</u>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១០១.៦៤២.០៦២	៩៥.៧៨៧.១២២
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		(៧១.៩៧៩.៣៥៤)	(៧.៩៤៦.៥២១)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៩.៩៦៥.២១៣)	(៥.៩៩២.៥៤៥)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		(៦.៨០៥.១៩០)	៣១.១១៦.៤៧៦
កិច្ចសន្យាទ្រព្យសកម្ម		(១៨.៤៦១.១៥៤)	(២៤.៣១៤.៧៨០)
កិច្ចសន្យាបំណុល		១.២៨៨.០៨៦	១.០២៣.១៨៨
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ		៣.០១១.២០១	៣.៤១០.៨៧៦
		<u>(១.២៦៩.៥៦២)</u>	<u>៩៣.០៨៣.៨១៦</u>
សាច់ប្រាក់បាន(ប្រើ)/មកពីប្រតិបត្តិការ		(១.២៦៩.៥៦២)	៩៣.០៨៣.៨១៦
ពន្ធលើប្រាក់ចំណូលបានបង់		(២០.៩៧៧.៥៤៥)	(១៩.០៧៣.១២២)
		<u>(២២.២៤៧.១០៧)</u>	<u>៧៤.០១០.៦៩៤</u>
សាច់ប្រាក់សុទ្ធបាន(ប្រើ)/មកពីសកម្មភាពប្រតិបត្តិការ		(២២.២៤៧.១០៧)	៧៤.០១០.៦៩៤

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់**  
**សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ ៣០ មិថុនា ២០២៤ <sup>(១)</sup> ពាន់រៀល	៣០ មិថុនា ២០២៣ <sup>(២)</sup> ពាន់រៀល
<b>លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ</b>			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៤៨.៣៦០.៧៨៥)	(១៩២.០៦០.៣០៧)
ការទិញទ្រព្យសកម្មអរូបី		(២៥.៤៧៤)	(២៣៦.២៥៣)
ការប្រាក់បានទទួល		៣.៤៤០.៦១៤	២.៩១៩.០០១
ការដកប្រាក់/(ប្រាក់បានមកពីការដាក់) ទុនពីការវិនិយោគរយៈពេល ខ្លី		១១.៩១០.៧៨០	(១.០០៨.៤១៦)
		<u>(៣៣.០៣៥.៨៦៥)</u>	<u>(១៩០.៣៨៥.៩៧៥)</u>
<b>លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន</b>			
ភាគលាភបានបង់		(៤.៥៦៦.០៩១)	(៤.៣០៥.១៥៨)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៧១.៣១២.៣៧៧	១០១.៤៣៩.០៨៣
ការប្រាក់បានបង់		(៩.៤៧១.៧៨៦)	(៦.៨១០.៥៧៥)
ការបង់សងប្រាក់កម្ចី		(១០.៩១៨.៨៧២)	(១០.៦២៨.៣០៣)
ប្រាក់ជំនួយទទួលបានពីរដ្ឋាភិបាល		-	៦.១៥៧.៨០១
		<u>៤៦.៣៥៥.៦៦៨</u>	<u>៨៥.៨៥២.៨៤៨</u>
<b>តំហាយសុទ្ធសាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>			
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		(៨.៩២៦.៣៤៤)	(៣០.៥២២.៤៣៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		១៥.៦៦០.២០០	៥៦.៧១៦.៤៣៩
		<u>៦.៧៣៣.៨៥៦</u>	<u>២៦.១៩៤.០០៦</u>

**កំណត់សម្គាល់៖**

- (១) របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**  
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ**  
**ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤**

**១. ព័ត៌មានអំពី រ.ទ.ស.ភ**

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (រ.ទ.ស.ភ) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

**២. សកម្មភាពចម្បង**

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

**៣. មូលដ្ឋាននៃការរៀបចំ**

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្តល់ជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

**៣. មូលដ្ឋាននៃការរៀបចំ (ត)**

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ លើកលែងតែការអនុវត្តនៃស្តង់ដារគណនេយ្យ វិសោធនកម្ម និងការបកស្រាយដូចខាងក្រោម៖

	<b>ថ្ងៃចូលជាធរមាន</b>
<i>ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង</i>	១ មករា ២០២៤
<i>វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ</i>	១ មករា ២០២៤

**ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.រ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាង)**

វិសោធនកម្មទាំងនេះណែនាំការលាតត្រដាងថ្មីទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ ដែលជួយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរៀបចំទាំងនេះលើបំណុល លំហូរសាច់ប្រាក់ និងការប្រឈមទៅនឹងហានិភ័យសាច់ប្រាក់ងាយស្រួលរបស់អង្គការ។

រ.ទ.ស.ភ បានធ្វើការវាយតម្លៃលើកិច្ចសន្យា និងប្រតិបត្តិការរបស់ខ្លួន ហើយបានធ្វើការសន្និដ្ឋានថា វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ ដោយមិនគិតពីការផ្លាស់ប្តូរអន្តរកាល។

**វិសោធនកម្មលើ ស.គ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ**

វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់-ភតិកៈ ធ្វើការវាស់វែងជាបន្តបន្ទាប់នូវបំណុលភតិសន្យាដែលកើតចេញពីការជួលត្រឡប់មកវិញតាមរបៀបដែលវាមិនទទួលស្គាល់ចំនួននៃប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ដែលបានរក្សាទុក។ តម្រូវការថ្មីមិនរារាំងអ្នកលក់-ភតិកៈពីការទទួលស្គាល់ប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងការបញ្ចប់ការជួលមួយផ្នែក ឬពេញលេញនោះទេ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ។

**វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង**

- ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖
- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង ផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទនៃរបាយការណ៍
  - បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានរងផលប៉ះពាល់ដោយការរំពឹងទុក ថាអង្គការមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីធ្វើការពន្យារក្នុងការទូទាត់បំណុល
  - ពន្យល់ថាសិទ្ធិកើតមានឡើង ប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ និង



៣. មូលដ្ឋាននៃការរៀបចំ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (ត)

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖ (ត)

- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅសមភាគីនៃសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ

ការធ្វើវិសោធនកម្មកែប្រែតម្រូវការដែលបានណែនាំដោយ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលក្រុមហ៊ុនចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងទៀតថាជារយៈពេលខ្លី ឬរយៈពេលវែងក្នុងកាលៈទេសៈពិសេស៖ មានតែការព្រមព្រៀងជាផ្លូវការដែលក្រុមហ៊ុនតម្រូវឱ្យអនុវត្ត ឬមុនពេលកាលបរិច្ឆេទរបាយការណ៍ប៉ះពាល់ដល់ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬរយៈពេលវែង។ លើសពីនេះក្រុមហ៊ុនមួយត្រូវលាតត្រដាងព័ត៌មាននៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យ ដែលបំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការអាចនឹងត្រូវសងវិញក្នុងរយៈពេលដប់ពីរខែ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញទេ។

ខាងក្រោមនេះ គឺជាស្តង់ដារគណនេយ្យ និងវិសោធនកម្ម ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ក ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ	១ មករា ២០២៥
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ក កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ក។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្ម មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅ៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជាប្តូររូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គការមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជាប្តូររូបិយប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់; រូបិយប័ណ្ណ គឺមិនអាចប្តូរទៅជាប្តូររូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គការណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត។

៣. **មូលដ្ឋាននៃការរៀបចំ (ត)**

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ (ត)

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅ៖ (ត)

- បញ្ជាក់អំពីរបៀប ដែលអង្គការកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនមែនអាចផ្លាស់ប្តូរបាននៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែង អង្គការមួយបានប្រមូលអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។
- តម្រូវឱ្យមានការលាតត្រដាងព័ត៌មានបន្ថែម នៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន ពេលណារូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គការត្រូវបង្ហាញព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយវត្ថុប៉ះពាល់ដល់ ឬ យ៉ាងណា រំពឹងថានឹងមានផលប៉ះពាល់ដំណើរការហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក។
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ។
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការលាតត្រដាងព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា តម្លៃសមស្របតាមចំណូលពេញលេញ (“FVOCI”) និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈយថាហេតុ។

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដារគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គការ និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គការនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

**៣. មូលដ្ឋាននៃការរៀបចំ (ត)**

**ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)**

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)

- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ ការកែសម្រួលតម្រូវការ របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងការចាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ ការប្រាក់ និង ភាគលាភ និង
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្តទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្តទៅនឹងប្រាក់ចំណេញ ឬខាត។

**ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង**

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរបាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោម ស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ដែល ស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

**វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន**

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្មចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

**៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ**

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
<b>ថ្លៃដើម</b>		
សមតុល្យដើមគ្រា/ឆ្នាំ	៣.១៥៣.៣៦០.១១៩	២.៨០៥.៤៦១.២៣០
ការទិញបន្ថែម	៣៦.៨១៣.៥៥១	២៨១.៩៩៤.៨០០
ការផ្ទេរពីសន្និធិ	១៤៤.៩៩៦.៤១៤	៧២.១៤៣.៤២៣
ការជម្រះចេញពីបញ្ជី	(៧.២២៦.៩៣៨)	(៦.២៣៩.៣៣៤)
<b>សមតុល្យចុងគ្រា/ឆ្នាំ</b>	<b>៣.៣០៧.៩៤៣.១៤៦</b>	<b>៣.១៥៣.៣៦០.១១៩</b>
<b>រំលស់បង្ក</b>		
សមតុល្យដើមគ្រា/ឆ្នាំ	៦៥៧.៩២៣.៨០៧	៦០២.៤១៩.៣១៧
រំលស់ក្នុងគ្រា/ឆ្នាំ	២៨.៦៤០.១០៦	៦០.១១៩.៣៦៩
ការជម្រះចេញពីបញ្ជី	(៤.៨៦១.៨៦៣)	(៤.៦១០.៨៧៩)
<b>សមតុល្យចុងគ្រា/ឆ្នាំ</b>	<b>៦៨១.៧០២.០៥០</b>	<b>៦៥៧.៩២៣.៨០៧</b>
<b>តម្លៃយោង</b>		
សមតុល្យចុងគ្រា/ឆ្នាំ	<b>២.៦២៦.២៤១.០៩៦</b>	<b>២.៤៩៥.៤៣៦.៣១២</b>

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៣ ពាន់រៀល
ការទិញបន្ថែម	៣៦.៨១៣.៥៥១	១៩៧.១៥៦.៨៤១
តំហយគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	១៥.២៨៣.១៣១	-
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៣.៧៣៥.៨៩៧)	(៥.០៩៦.៥៣៤)
<b>ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់</b>	<b>៤៨.៣៦០.៧៨៥</b>	<b>១៩២.០៦០.៣០៧</b>

**៥. ការវិនិយោគរយៈពេលខ្លី**

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ប្រាំបួនខែ ទៅដប់ពីរខែ និងទទួលបានការប្រាក់ពី ៣,៥០% ទៅ ៦,៧៥% (២០២៣៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លី រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ១១៥,៤ពាន់លានរៀល (២០២៣៖ ១២៧,៣ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទូទាត់ប្រាក់សោធននិវត្តន៍ដល់និវត្តន៍ដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍ចូលនិវត្តន៍ក្រោមគ្រោងការណ៍សោធននិវត្តន៍។

**៦. ទុនបម្រុង**

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
<b>នាថ្ងៃទី១ ខែមករា</b>					
ឆ្នាំ២០២៤	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥៥៧.៥១៨.៤១៧	៦៤៧.១៤៨.៧៨២
ផ្ទេរពីប្រាក់ចំណេញរក្សា ទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៨៩១
<b>នាថ្ងៃទី៣០ ខែមិថុនា</b>					
ឆ្នាំ២០២៤ (មិនបានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦៦៦.៩០០.៩៥០	៧៦៩.១៩២.២៧៣
<b>នាថ្ងៃទី១ ខែមករា</b>					
ឆ្នាំ២០២៣	១.៦៤៨.៤៣៥	៣៨.៥៨១.៦៧១	៣៨.៥៨១.៦៧១	៤៦៤.៤៥៦.២៩៨	៥៤៣.២៦៨.០៧៥
ផ្ទេរពីប្រាក់ចំណេញរក្សា ទុក	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៩៣.០៦២.១១៩	១០៣.៨៨០.៧០៧
<b>នាថ្ងៃទី៣១ ខែធ្នូ</b>					
ឆ្នាំ២០២៣ (បានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥៥៧.៥១៨.៤១៧	៦៤៧.១៤៨.៧៨២

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ១២២ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។



**៧. ប្រាក់កម្ចី**

	<b>មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល</b>	<b>បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល</b>
<b>រយៈពេលវែង</b>		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៨.៤៥៥.៤៨១	៣២.៩០៥.២២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៦.៦៦៣.៤៧៧	២៨.១៨១.១៧៨
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៩.១២០.០៩៣
AFD - ឥណទានលេខ ១១៧៤ ០១ P	១៤២.០០៨.៤០៤	១៤៦.៧៩០.៣៨៨
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៤៣.០៥០.៩៨៥	៣៣៤.១២៤.៩០៤
AFD - ឥណទានលេខ ១២៤៤ ០១ M	៤០៨.១៥៦.៨៤៨	៣៤៨.៦១០.៨៣៦
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៤០៤.០៥១.២៨៥	៣៩៦.៧៣២.៣៣៦
	<b>១.៣៥២.៣៨៦.៤៨០</b>	<b>១.២៩៦.៤៦៤.៩៥៦</b>

<b>រយៈពេលខ្លី</b>		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - JICA	១.២៤០.៣១៥	១.៤០៦.២៣៧
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ - ADB	២.៣៣៥.៣៣៤	២.៣៧៧.២៥១
AFD - ឥណទានលេខ ១១២១ ០១ F	១៧.៦៥១.៦២៣	១៨.២៦០.៥១៤
AFD - ឥណទានលេខ ១១៧៤ ០១ P	៧.០២៣.០០២	១.៣៤៩.៤៨៣
AFD - ឥណទានលេខ ១១៧៦ ០១ S	២៩១.៣៦៧	២៧៥.៧០២
AFD - ឥណទានលេខ ១២៤៤ ០១ M	៤៧៧.២៩៩	៣៥៧.៤២៨
EIB	២.៨២២.៥៥២	១១០.១៥៤
	<b>៣១.៨៤១.៤៩២</b>	<b>២៤.១៣៧.១២៩</b>
	<b>១.៣៨៤.២២៧.៩៧២</b>	<b>១.៣២០.៦០២.០៨៥</b>

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	<b>មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល</b>	<b>បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល</b>
<b>រយៈពេលខ្លី</b>		
-មិនលើសពីរយៈពេលមួយឆ្នាំ	៣១.៨៤១.៤៩២	២៤.១៣៧.១២៩
<b>រយៈពេលវែង</b>		
-លើសពីរយៈពេលមួយឆ្នាំ តែមិនលើសពីរយៈពេលពីរឆ្នាំ	៣៨.៣១៤.៣០៧	៣១.៧៧៩.៥៨១
-លើសពីរយៈពេលពីរឆ្នាំ តែមិនលើសពីរយៈពេលប្រាំឆ្នាំ	២៥៦.២៧១.២០៦	២២២.៨១៥.១៤៦
-លើសពីរយៈពេលប្រាំឆ្នាំ	១.០៥៧.៨០០.៩៦៧	១.០៤១.៨៧០.២២៩
	<b>១.៣៥២.៣៨៦.៤៨០</b>	<b>១.២៩៦.៤៦៤.៩៥៦</b>
	<b>១.៣៨៤.២២៧.៩៧២</b>	<b>១.៣២០.៦០២.០៨៥</b>

**៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ**

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
<b>សមតុល្យនៅថ្ងៃទី១</b>					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
រំលស់	-	(៩២៦.៥០៣)	(៦៦.២៥៣)	(១២.១៩៩)	(១.០០៥.៩៥៥)
<b>សមតុល្យនៅថ្ងៃទី៣០</b>					
ខែមិថុនា ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១៣.៥៦៩.៨១៨	៣.៧៧២.១៨០	១.៣៧៩.៥៩៤	៧៣.១៥៧.៧៩១
<b>សមតុល្យនៅថ្ងៃទី១</b>					
ខែមករា ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១០.១៩១.៥២៧	៣.៩៧២.៥០២	៦៣៨.២៤៩	៦៩.២៣៨.៤៧៧
ការបន្ថែម	-	៦.១៥៧.៨០០	-	៧៧៦.៣៧៧	៦.៩៣៤.១៧៧
រំលស់	-	(១.៨៥៣.០០៦)	(១៣៤.០៦៩)	(២២.៨៣៣)	(២.០០៩.៩០៨)
<b>សមតុល្យនៅថ្ងៃទី៣១</b>					
ខែធ្នូ ឆ្នាំ២០២៣ (បានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦

**៩. គណនីប្រាក់កម្ចីករ និងគណនីត្រូវបង់ផ្សេងៗ**

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៣ ពាន់រៀល
<b>គណនីត្រូវបង់ផ្សេងៗ - រយៈពេលវែង</b>		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៨៥.៩១៤.៩៣៣	៨២.៩០៣.៧៣២
<b>គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី</b>		
ភាគីទីបី	៦៧.៨៧០.៤៣០	៨៤.៧៩១.២៧៦
<b>គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី</b>		
បង្កប្រាក់លើកទឹកចិត្តបុគ្គលិក	៦.៣៧៨.៩៣៨	១១.៥០៥.១៩១
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៨.៥២៦.៤៥៦	៦៥.៤៩២.៣៣០
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៤.៥០១.៥០៥	៤.៥១០.២៨៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៨២	៦៧.៣៨៦
ពន្ធត្រូវបង់ផ្សេងៗ	៤៦៩.៣៦៨	៩៧២.៨៤៨
គណនីត្រូវបង់ផ្សេងៗ	១០.០៤២.២២១	១២.៦០៥.៣៣៤
	៨៩.៩៨៥.៨៧០	៩៥.១៥៣.៣៤៥
	១៥៧.៨៥៦.៣០០	១៧៩.៩៤៤.៦២១
	២៤៣.៧៧១.២៣៣	២៦២.៨៤៨.៣៥៣

**១០. កិច្ចសន្យាទ្រព្យសកម្ម និងចំណូល**

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
<b>កិច្ចសន្យាទ្រព្យសកម្ម</b>		
គណនីត្រូវទទួលពីសេវាសាងសង់	៥.៤២១.៨០៧	៦.៥៥១.២០១
ចំណូលបង្កពីការលក់ទឹកស្អាត	១៦៨.៥៤០.៦០២	១៤៨.៩៥០.០៥៤
	<u>១៧៣.៩៦២.៤០៩</u>	<u>១៥៥.៥០១.២៥៥</u>
<b>កិច្ចសន្យាចំណូល</b>		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៥.៥៣៦.៩៤៦)	(៤.២៤៨.៨៦០)
	<u>(៥.៥៤២.២២៤)</u>	<u>(៤.២៥៤.១៣៨)</u>

**១១. ភាគលាភត្រូវបង់**

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយហ៊ុន និងមានភាគលាភសរុបចំនួន ៤.៥៦៦.០៩១.២៥០រៀលជូនភាគហ៊ុននិក។

**១២. ចំណូលពីការលក់**

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ	
	៣០ មិថុនា ២០២៤ ពាន់រៀល	៣០ មិថុនា ២០២៣ ពាន់រៀល	៣០ មិថុនា ២០២៤ ពាន់រៀល	៣០ មិថុនា ២០២៣ ពាន់រៀល
<b>ការលក់ទឹកស្អាត៖</b>				
- អ្នកប្រើប្រាស់តាមផ្ទះ	២៩.២១៨.០៦៤	៣៣.៣៨៤.៥៩៥	៦៤.៤១៣.៨៤១	៥៩.៩០៨.៣៧៤
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤៣.៨០៧.៣៦៦	៤៣.៨២៦.០៨១	៨៩.១៩៣.៦៨៨	៧៩.៤៧២.៨៧៩
- ស្ថាប័នរដ្ឋបាលសាធារណៈ	៥.៧៣៧.៤១៨	៥.៦៦២.៩២២	១២.២៧៩.០៥៦	១១.១៦៦.៨៨៩
- អាជ្ញាធររដ្ឋស្វយ័តនានា	២០១.២៤៧	៣៩៧.៥៩១	៤៦៦.៧៤៩	៥៧៩.២០៦
- អ្នកចែកចាយ	២.៥៩១.៤៣១	៣.១២៦.១៩៧	៥.៥៩៥.៨៥០	៥.៤៧៣.៥៨៨
បង្កកភាពខុសគ្នាលើប្រាក់ចំណូលពី ការលក់ទឹកស្អាត	១៩.៧២៩	២១.១៩៩	៤១.៩៥៣	៣៨.៣៧៤
ដក៖ ការលុបចោលវិក្កយបត្រ	(១.៤០៣.៩១៩)	(១១១.២៣៨)	(១.៤៧៩.៥១៥)	(៦៥៦.២២៧)
	<u>៨០.១៧១.៣៣៦</u>	<u>៨៦.៣០៧.៣៤៧</u>	<u>១៧០.៥១១.៦២២</u>	<u>១៥៥.៩៨៣.០៨៣</u>
<b>ចំណូលបានពីការភ្ជាប់បណ្តាញទៅ តាមផ្ទះ៖</b>	២.៩៣៧.៥១៩	១.៨៣៥.៩៩២	៥.៩៤៤.៤៣៤	៤.៥៨៦.៩៧៣
ចំណូលការភ្ជាប់បណ្តាញឡិកាទឹក	១.០០០.២៤០	៨៩៣.១៤៧	២.២៧១.៧៥៣	២.១៥៦.៧៦២
ការលក់គ្រឿងបន្លាស់ និងឡិកាទឹក	២៣.៥៦៨	៣៥.០៧២	៦៨.១០៥	៨៧.២៩៥
	<u>៤៤.១៣២.៦៦៧</u>	<u>៨៩.០៧១.៥៥៨</u>	<u>១៧៨.៧៩៥.៩១៤</u>	<u>១៦២.៨១៤.១១៣</u>

**១៣. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ**

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ	
	៣០ មិថុនា ២០២៤ ពាន់រៀល	៣០ មិថុនា ២០២៣ ពាន់រៀល	៣០ មិថុនា ២០២៤ ពាន់រៀល	៣០ មិថុនា ២០២៣ ពាន់រៀល
<b>ចំណូលហិរញ្ញវត្ថុ៖</b>				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	២.០៤៥.១៦២	១.៧៧៦.៩៨០	៣.៩០៥.៥៧៨	៣.៤៣៩.៨១៧
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	-	២.៤០៩.០៩០	១៧.៥៨៤.៥៣៨	១៦.៧៩៤.៩៤២
	<u>២.០៤៥.១៦២</u>	<u>៤.១៨៦.០៧០</u>	<u>២១.៤៩០.១១៦</u>	<u>២០.២៣៤.៧៥៩</u>
<b>ចំណាយហិរញ្ញវត្ថុ៖</b>				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៤.៩៤៨.០៥៨)	(៤.៣២៩.៦៩៨)	(៩.៦២៧.៩៦១)	(៦.៨៦៦.១៣៨)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ ប្រាក់កម្ចី	(២០.៦៦០.៧៤៥)	(១៨.៧៧៥.៧៣០)	(២០.៦៦០.៧៤៥)	(១៩.០២៣.៥៤២)
- ចំណាយការប្រាក់ដែលបានធ្វើមូល ធនកម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	៨៩៧.៦១៩	៣.៤៨៩.៧៦៥	៣.៧៣៥.៨៩៧	៥.០៩៦.៥៣៤
	<u>(២៤.៧១១.១៨៤)</u>	<u>(១៩.៦១៥.៦៦៣)</u>	<u>(២៦.៥៥២.៨០៩)</u>	<u>(២០.៧៩៣.១៤៦)</u>
	<u>(២២.៦៦៦.០២២)</u>	<u>(១៥.៤២៩.៥៩៣)</u>	<u>(៥.០៦២.៦៩៣)</u>	<u>(៥៥៨.៣៨៧)</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ ក្នុងស្រុកក្នុងការិយបរិច្ឆេទ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

**១៤. ចំណាយពន្ធលើប្រាក់ចំណេញ**

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើ ប្រាក់ចំណេញក្នុងអត្រា ២០% (២០២៣៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៣៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាគឺជាចំណាយឱ្យទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូន ទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ភ មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ភ មិនមាន កាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ភ ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

**១៥. ចំណេញក្នុងមួយភាគហ៊ុន**

**(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល**

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមទម្ងន់ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ	
	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៣
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	២.៤២៥.៩២៨	១៣.២៣១.២៩៩	៥៤.៥១៨.៣៥៧	៥១.៦៤១.៦៨៦
ចំនួនភាគហ៊ុនមធ្យមទម្ងន់	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជា មូលដ្ឋាន (គិតជាពាន់រៀល)	២៧,៨៩	១៥២,១៣	៦២៦,៨៤	៥៩៣,៧៧

**(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ**

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

**១៦. ប្រតិបត្តិការសាគីពាក់ព័ន្ធ**

**(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធហ្មាតិក្នុងការិយបរិច្ឆេទនេះ ដូចខាងក្រោម៖**

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ	
	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៣
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៤.៩៤៨.០៥៧	៤.៣២៩.៦៩៨	៩.៦២៧.៩៦១	៦.៨៦៦.១៣៩

**(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ**

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំមួយខែ	
	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៣	៣០ មិថុនា ២០២៤	៣០ មិថុនា ២០២៣
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៥៤៧.៤៨០	៦៤៩.៤៩២	១.១៦៤.៣៩៤	១.២៧៨.១៥៦



**១៧. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ**

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួល នៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិ អំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

**(ក) ហានិភ័យឥណទាន**

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញ កាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជា ឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពី អតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការ គ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យ ទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

**(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់**

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅ លើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវ កាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមាន ស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅ ក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

**(គ) ហានិភ័យអត្រាការប្រាក់**

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រង ហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាង នេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នឱ្យបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះ ទេ។

**១៨. ចំណាយជាប់កិច្ចសន្យា**

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើ៖

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៤ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៣ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៤២៨.៦២៩.០៧២	២៧.៧៩៩.០៧៥
សេវាផ្តល់ការប្រឹក្សាយោបល់	៤.៨៩៧.២៩៨	៩.៩៤៩.២៤៧
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	៩.៤៦៥.៤៤២	២១.៨៧០.៨៤៨
	៤៤២.៩៩១.៨១២	៥៩.៦១៩.១៧០

**១៩. យថាភាពនៃពន្ធ**

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជារឿយៗតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការផាកពិន័យធ្ងន់ធ្ងរ ការផាកពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

**២០. តួលេខប្រៀបធៀប**

តួលេខប្រៀបធៀបមួយចំនួន ត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របទៅនឹងរយៈពេលបច្ចុប្បន្នបទបង្ហាញ។

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ បំណុលរយៈពេលវែង កម្ចី	១.២៩៦.៤៦៤.៩៥៦	១.២៩៦.៩២៤.៦៨៤
បំណុលរយៈពេលខ្លី កម្ចី	២៤.១៣៧.១២៩	២៣.៦៧៧.៤០១

**២១. និយ័តកម្មក្នុងការិយបរិច្ឆេទមុន**

ការប្រៀបធៀបនេះត្រូវបានធ្វើឡើងវិញ ដោយសារតែការចាត់ថ្នាក់ឡើងវិញនៃផ្នែករបាយការណ៍ហិរញ្ញវត្ថុ មួយចំនួន ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈនៃប្រតិបត្តិការ។ ផលប៉ះពាល់មានដូចខាងក្រោម៖

	កំណត់ឡើងវិញ ពាន់រៀល	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ទ្រព្យសកម្មរយៈពេលវែង		
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២.៤៩៥.៤៣៦.៣១២	២.៤៩៤.៩៧៩.២៩០
ទ្រព្យសកម្មរយៈពេលខ្លី		
សមតុល្យសាច់ប្រាក់ និងធនាគារ	១៥.៦៦០.២០០	១៦.១១៧.២២២

**២២. ព្រឹត្តិការណ៍សំខាន់ៗអំឡុងកាលបរិច្ឆេទរាយការណ៍**

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រ.ទ.ស.ភ និង ក្រុមហ៊ុន VINCI Construction Grands Projects បាន ចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាពផលិត ទឹកបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារអាមេរិក ដែលបានពីផ្តល់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍បារាំង ចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ រ.ទ.ស.ភ ចំនួន ៤២លានដុល្លារអាមេរិក។ ការសាងសង់នឹងចាប់ ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ។



**រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ( រ.ទ.ស.ត )**



: + ៨៥៥ ( ២៣ ) ៦៣៥ ០៨ ០៨



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា